

ការធ្វើកាយវិការលាងស្រោច

អារម្ភកថា

យើងធ្លាប់តែគិតថាការធ្វើការកាត់មួយប៉ែកនៃអង្គជាតិស្ត្រីនោះ មាននៅតែ ឯស្រុកអាហ្វ្រិកទេ ដែលជាទំនៀមទម្លាប់របស់ជូនតាពួកគេ មិនជាប់ពាក់ ព័ន្ធនឹងសាសនាអ៊ីស្លាមទេ ។ តែសព្វថ្ងៃនេះទំនៀមនេះបានរាលដាលមក ដល់ទ្វីបអាស៊ីយើង អនុវត្តិដោយនិកាយអ៊ីស្លាមអាស៊ីលុល-ស៊ុនណាស្ត តែម្តង ។ លោកមេសាសនាអ៊ីស្លាមនិកាយអាស៊ីលុល-ស៊ុនណាស្តមួយ ចំនួនបានអះអាងថាទង្វើនេះ ពោលគឺ ការកាត់ស្បែកអង្គជាតិស្ត្រីឬកាត់ មួយប៉ែកនៃអង្គជាតិស្ត្រីតែម្តងនោះ ជាទំនៀមរបស់សាសនាអ៊ីស្លាមនិងជា ទង្វើរបស់ព្រះសាស្តា صلی اللہ علیہ وآلہ وسلم តែអស់លោកមេសាសនាទាំងនោះមិនផ្តល់ ភស្តុតាងជាក់លាក់ទេ ។ សម្តីទំនៀមឬហ្មាខ្ចីស្រដៀងដែលខ្ញុំបានស្រាវជ្រាវរក ឃើញនោះមិននិយាយដល់រឿងបង្ខូចរាងកាយស្ត្រីនេះទេ ចំណែកឯបណ្តា អ្នករាយការណ៍បន្តនូវព័ត៌មាននេះនោះមិនមែនជាបុគ្គលដែលគួរឲ្យទុកចិត្ត បានទេ ។ អ៊ីស្លាមស្ត្រីអុស្ត្រាលីមិនប្រព្រឹត្តអំពើកាចយង់ឃ្នងនេះទេ អ៊ីម៉ា ស្ត្រីអុស្ត្រាលីមិនអនុវត្តិនិងហាមធ្វើទង្វើនេះ ។ លើសពីនេះទៀត អង្គការ "យូនីសេហ្វ (UNICEF)" ប្រយុទ្ធយ៉ាងស្វះស្វាញទល់នឹងទង្វើនេះដែល ត្រូវចាត់ទុកក្នុងចំណោមទង្វើកាយវិកលដល់ខ្លួនស្ត្រី ។

ប្រហែលជាអស់លោកមេនិកាយអ៊ីស្លាមស៊ុនណាស់ ផ្អែកទៅលើសម្តី
 ទំនៀម (ឬហ្មឌីស្ទ) ខាងក្រោមនេះបានជាហ៊ានបំពានច្បាប់ ដោយទម្លាក់
 ទៅលើព្រះសាស្តា^{صلی اللہ علیہ وآلہ وسلم} គឺ៖

វគ្គស្តីអំពីខ្ញុំតាន់ (គឺការកាត់ស្បែក
 ចុងអង្គជាត) :

សូឡែម៉ាន ប៊ិន អាប់ខុលរ៉ោះហ្គាំម៉ាន
 អាល់-ខ្វីម៉ាស្ត្រី និង អាប់ខុល-រ៉ាហ្គាប់
 ប៊ិន អាប់ខៀររ៉ហ្គឹម អាល់-អាស្ត្រីយ៉ាអ៊ី
 បានរាយការណ៍ប្រាប់យើង តមកពី
 ម៉ាររ៉ាន តមកពី មូហ្គាំម៉ាដូ ប៊ិន ហ្គាសាន់
 តមកពី អាប់ខុល-រ៉ាហ្គាប់ អាល់-គូហ្គី ត
 មកពី ម៉ាលិក ប៊ិន អ៊ូម៉ារ តមកពី អ៊ូម
 អុទ្ធីយ៉ាស្ត អាល់-អាន់ស្ត្រីយ៉ាស្ត ដែល
 បានរាយការណ៍ថា ស្រ្តីម្នាក់ធ្លាប់ធ្វើការ
 កាត់ស្បែកចុងអង្គជាត នៅឯ
 ម៉ាឌីណាស្ត ។ ព្រះ សាស្តា^{صلی اللہ علیہ وآلہ وسلم} បានប្រាប់
 គាត់ថា៖ "ចូរកុំកាត់ធ្ងន់ពេកពីព្រោះវាល្អ
 សម្រាប់ស្រ្តី និងជាការចង់បានរបស់
 ស្វាមី ។
 អាច្នី ដូរុដូមានប្រសាសន៍ថា៖ "សម្តី
 ទំនៀមនេះ ត្រូវបានរាយការណ៍ដោយ
 អ្វីបែខុលឡោះហ្គាំ ប៊ិន អ៊ុរ តមកពី
 អាប់ខុល-ម៉ាលិក ស្តីអំពីរឿងតែមួយ

كتاب الأدب

باب ما جاء في الختان

حَدَّثَنَا سُلَيْمَانُ بْنُ عَبْدِ الرَّحْمَنِ
 الدِّمَشْقِيُّ، وَعَبْدُ الْوَهَّابِ بْنُ عَبْدِ الرَّحِيمِ
 الْأَشْجَعِيُّ، قَالَا حَدَّثَنَا مَرْوَانُ، حَدَّثَنَا
 مُحَمَّدُ بْنُ حَسَّانَ، - قَالَ عَبْدُ الْوَهَّابِ
 الْكُوفِيُّ - عَنْ عَبْدِ الْمَلِكِ بْنِ عُمَيْرٍ، عَنْ
 أُمِّ عَطِيَّةِ الْأَنْصَارِيَّةِ، أَنَّ امْرَأَةً، كَانَتْ تَخْتَنُ
 بِالْمَدِينَةِ فَقَالَ لَهَا النَّبِيُّ صَلَّى اللَّهُ عَلَيْهِ
 وَسَلَّمَ " لَا تُنْهَكِي فَإِنَّ ذَلِكَ أَخْطَى
 لِلْمَرْأَةِ وَأَحَبُّ إِلَى الْبُعْلِ " . قَالَ أَبُو دَاوُدَ
 زُوَيْدٍ عَنْ عُبَيْدِ اللَّهِ بْنِ عَمْرٍو عَنْ عَبْدِ
 الْمَلِكِ بِمَعْنَاهُ وَإِسْنَادِهِ . قَالَ أَبُو دَاوُدَ
 لَيْسَ هُوَ بِالْقَوِيِّ وَقَدْ زُوِي مُرْسَلًا . قَالَ
 أَبُو دَاوُدَ وَمُحَمَّدُ بْنُ حَسَّانَ جَهْلُونَ وَهَذَا
 الْحَدِيثُ ضَعِيفٌ .

صحيح : (الألباني) حكم

ដោយយោលតាម បណ្តាញព័ត៌មានខុស
គ្នា ។

អាចិ ដូរុដូរមានប្រសាសន៍ថា៖ "សម្តី
ទំនៀមនេះ (គឺហ្គាឌីស្ត្រនេះ) មិនមាំទាំ
ទេ ។ សម្តីទំនៀមនេះត្រូវបានគេរាយ
ការណ៍មកដោយបាត់បង់ បណ្តាញរាយ
ការណ៍របស់បណ្តាព្រះសាវក ។

អាចិ ដូរុដូរ មានប្រសាសន៍ថា៖ "លោក
មូហ្គាំម៉ាដូ ប៊ិន ហ្គាសាន់ ជាមនុស្សមិន
ច្បាស់លាស់ ។ សម្តីទំនៀមនេះខ្សោយ
(ពោលគឺ មិនអាចយកជាសម្តីពិតបានទេ
មិនគួរឲ្យទុកចិត្តទេ) ។"

កម្រិតរបស់សម្តីទំនៀមនេះ : ស្ត្រីហ្គិះហ្គិះ
(គឺពិតប្រាកដ)

សៀវភៅយោង : ស៊ុណាន់ អាប៊ី ដូរុដ

លោក មូហ្គាំម៉ាដូ រៃស្គាស្តរី (محمد ريشهري) មានប្រសាសន៍នៅក្នុង
សៀវភៅលោក Children in the Qur'an and Sunnah⁷⁰ ស្តីអំពីកុមារនៅ
ក្នុងគូរអាននិងនៅក្នុងទំនៀមស៊ុនណាស្ត គឺ៖

១.៨: ការកាត់ស្បែកអង្គជាតិបុរស (ខ្ចីតាន់)

⁷⁰ Children in the Qur'an and Sunnah, Muhammadi Reyshahri (محمد ريشهري)

១៧៩. ព្រះសាស្តា صلوات الله عليه وسلم មានព្រះវចនៈថា៖ "ចូរជម្រះខ្លួនកូនៗរបស់អស់លោក[ដោយការកាត់ស្បែកចុងអង្គជាត គឺខ្ញុំតាន់] ក្នុងថ្ងៃទីប្រាំពីរ[ក្រោយពីកើត] ពីព្រោះវាជាទីគាប់ចិត្តនិងជាសេចក្តីបរិសុទ្ធជាងគេ ហើយវាធ្វើឲ្យឆាប់មានសាច់ធាត់ធំ និងពីព្រោះដីទៅជាខូចអស់រយៈពេលសែសិបថ្ងៃ ដោយសារទឹកនោម របស់បុគ្គលណាមួយដែលមិនបានកាត់ស្បែកអង្គជាត (មិនបានខ្ញុំតាន់) ទេនោះ ។^{71 72}

១៨០. អ៊ីម៉ា អាល់-ស្ត្រីខ្ចីកូ صلوات الله عليه والسلام មានវចនៈថា៖ "ចូរកាត់ស្បែកចុងអង្គជាត កូនប្រុសរបស់អស់លោក ក្នុងថ្ងៃទីប្រាំពីរ[ក្រោយពីកើតរួច]ព្រោះវាបរិសុទ្ធ [ជាងមិនធ្វើ] ព្រោះវាធ្វើឲ្យសាច់ឆាប់ធាត់ធំ និងព្រោះផែនដីស្អប់ទឹកនោម បុរសណាដែលមិនកាត់ស្បែកចុងអង្គជាតទេនោះ (គឺមិនខ្ញុំតាន់) ។⁷³

⁷¹ ត្រង់នេះ កខ្វក់មានន័យថាធ្វើអ្វីមួយដែលផ្ទុយពីព្រះស៊ីនណាស្ត ហើយមិនមែនជាភាពកខ្វក់និងភាពស្លោកគ្រោកដែលឃើញជាក់នឹងភ្នែកនោះទេ ។ បើក្មេងមិនទាន់ពេញវ័យទេ គេផ្ដោតទៅឪពុកម្តាយឯណោះ ដែលមិនធ្វើតាមព្រះស៊ីនណាស្តនោះ ។ បើក្មេងនោះគ្រប់វ័យ ក្មេងនោះតែម្តងដែលប្រព្រឹត្តផ្ទុយពីព្រះស៊ីនណាស្ត ។

⁷² សូមមើលសៀវភៅ អាល់-កាហ្វី (الكافي) ជុំទី ៦ ទំព័រ ៣៥ ហ្វាឌីស្ត ២; សៀវភៅតាស្តូស្តីប អាល់-អាស្តូកាម (تَهذِيبَ الْأَخْبَارِ) ជុំទី ៧ ទំព័រ ៤៤៥ ហ្វាឌីស្ត ១៧៧៨ ។ សៀវភៅទាំងពីរនេះរាយការណ៍តមកពី អាល់-សាក្វីនី តមកពី អ៊ីម៉ា អាល់-ស្ត្រីខ្ចីកូ صلوات الله عليه والسلام ។

⁷³ សូមមើលសៀវភៅ អាល់-កាហ្វី (الكافي) ជុំទី ៦ ទំព័រ ៣៤ ហ្វាឌីស្ត ១; សៀវភៅតាស្តូស្តីប អាល់-អាស្តូកាម (تَهذِيبَ الْأَخْبَارِ) ជុំទី ៧ ទំព័រ ៤៤៤ ហ្វាឌីស្ត ១៧៧៧ ។ សៀវភៅទាំងពីរនេះរាយការណ៍តមកពី ម៉ាស់អុដ្វាស្ត អ៊ីបនូស្ត្រីដ្វាភ្លោះត្តី ។

១៨១. អ៊ីម៉ា អាល់-ស្វីឌីក្វិ صلوات الله عليه والسلام មានវចនៈថា៖ "កាត់ស្បែកចុងអង្គជាតកូន ប្រុសជាស៊ុនណាស់ តែកាត់ស្បែកចុងអង្គជាតស្រ្តីមិនមែនស៊ុនណាស់ ទេ ។"⁷⁴

១៨២. គឺតាប មានឡា យ៉ាស្មុន្ទុរៈហ្វា អាល់-ហ្វាគ្វិហ្វា (من لا يحضره الفقيه) រាយការណ៍តមកពី ម៉ារស្តីម ប៊ិន ហ្វាគីម អាល់-អាស្មុន្ទី ដែលបាន រាយការណ៍តមកពីអ៊ីម៉ា អាល់-ស្វីឌីក្វិ صلوات الله عليه والسلام អំពីក្មេងប្រុសពេលវាត្រូវកាត់ ស្បែកចុងអង្គជាត ថាព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "គេ[ដែលជាឪពុកនោះ] គប្បីថា៖ "អល់ឡោះហ្វីអីយ ទ្រង់ ទំនៀមរបស់ព្រះអង្គ عجل និងជាទំនៀម របស់ព្រះសាស្តា صل الله عليه وآله وسلم របស់ព្រះអង្គ عجل ហើយនេះគឺការគោរពតាមព្រះអង្គ عجل និងព្រះសាស្តា صل الله عليه وآله وسلم ព្រះអង្គ عجل ដោយតាមព្រះឆន្ទៈព្រះអង្គ عجل ព្រះបំណង ព្រះអង្គ عجل និងព្រះបញ្ញត្តិព្រះអង្គ عجل ដែលព្រះអង្គ عجل បានដាក់មកឲ្យអនុវត្តិ តាម ព្រះបញ្ញត្តិដែលដាក់លាក់របស់ព្រះអង្គ عجل និងព្រះបញ្ញាដែលព្រះអង្គ عجل បានបញ្ជាក់ហើយ ។ ដូច្នោះទូលព្រះ បង្គំជាខ្ញុំឲ្យវាបានភ្ញាក់រមែងរបស់ ដែក (គឺអាការឈើ) ក្នុងការកាត់ស្បែកចុងអង្គជាតវា និងក្នុងការបង្ហូរឈាម ដោយមានមូលហេតុ ដែលព្រះអង្គ عجل ដឹងច្បាស់ជាងទូលព្រះបង្គំជាខ្ញុំ ។ អល់ឡោះហ្វីអីយ សូមព្រះអង្គ عجل ជម្រះបន្ទុកវាពីបាបនានា សូមព្រះអង្គ عجل ពន្យារអាយុជីវិតវា សូមព្រះអង្គ عجل បញ្ចៀសជម្ងឺនិងការឈឺចាប់ពីខ្លួនវា សូមព្រះអង្គ عجل បន្ថែមទ្រព្យឲ្យវា សូមព្រះអង្គ عجل បានភាពក្រីក្រឆ្ងាយពីវា ពី ព្រោះព្រះអង្គ عجل ដឹង អស់ទូលព្រះបង្គំជាខ្ញុំមិនដឹង ។"

⁷⁴ សូមមើលសៀវភៅ អាល់-កាហ្វី (الكافي) ជុំទី ៦ ទំព័រ ៣៧ ហ្វាគ្វិហ្វា ២ រាយការណ៍តមកពី អ្នកប្តូរឡោះហ្វី ប៊ិន ស៊ីណាន ។

បន្ទាប់ពីនោះ អាហ្វិ អាប់ខុលឡោះហ្វី ^{صلوات الله عليه والسلام} (គឺអ៊ីម៉ា អាល់-ស្លីឌីក្វី ^{صلوات الله عليه والسلام}) មាន រចនៈថា៖ "បុរសណា ដែលមិនបានសូត្រខ្លះៗអ្វីនេះនៅក្នុងពេលខ្ញុំតាន់កូន ប្រុសនោះទេ ចូរឲ្យបុរសនោះសូត្រវាពេលមុនកូនប្រុសនោះគ្រប់អាយុ ។ បើបុរសនោះបានសូត្រខ្លះៗអ្វីនេះ កូនប្រុសនោះនឹងរួចផុតពីការស្លាប់ ឬ គ្រោះថ្នាក់ដោយសារដែក ។"⁷⁵

១៨៣. អាល់-កាហ្វី រាយការណ៍តមកពី អាល្លី ប៊ិន យ៉ាក្វុន្ទិនដែលមាន ប្រសាសន៍ថា៖ "ខ្ញុំបានសួរ អាហ្វិ អាល់-ហ្វាសាន់ (គឺអ៊ីម៉ា អាល់-កាស្ត្រីម ^{صلوات الله عليه والسلام}) អំពីការកាត់ស្បែកចុងអង្គជាតរបស់ក្មេងប្រុសក្នុងថ្ងៃទីប្រាំពីរ [ក្រោយពីកើតរួច] ថាតើនេះជាព្រះស៊ុណាស្តុំទេ ឬ តើអាចពន្យារពេល បានទេ ? តើមួយណាប្រសើរជាងមួយណា ?" ព្រះអង្គ ^{صلوات الله عليه والسلام} មានរចនៈថា៖ "វាជាព្រះស៊ុណាស្តុំក្នុងថ្ងៃទីប្រាំពីរ[ក្រោយពីកើតរួច] ។ មិនមានបញ្ហាទេ បើពន្យារពេលធ្វើពិធីកាត់ស្បែកចុងអង្គជាតក្មេងប្រុសនោះ ។"⁷⁶

មានសេចក្តីជាភាសាអារ៉ាប់ថា៖

الْحَتَانُ

⁷⁵ សូមមើល គីតាប មានឡា យ៉ាស្ត្រុន្តុរៈហ្វី អាល់-ហ្វាត្វិហ្វីហ្វី (مَنْ لَا يَخْضُرُهُ الْفَقِيه) ជុំទី ៣ ទំព័រ ៤៨៨ ហ្វាត្វាស្ត្រី ៤៧២៦; សៀវភៅ វ៉ាសាអ៊ីល អាល់-ស្លីអ៊ាស្តុំ (وَسَائِلُ الشَّيْبَعَةِ) ជុំទី ១៥ ទំព័រ ១៦៩ ហ្វាត្វាស្ត្រី ១ ។

⁷⁶ សូមមើលសៀវភៅ អាល់-កាហ្វី (الكافي) ជុំទី ៦ ទំព័រ ៣៦ ហ្វាត្វាស្ត្រី ៧; សៀវភៅ តាស្ត្រីប អាល់-អាស្ត្រីកាម (تَهْدِيبُ الْأَحْكَامِ) ជុំទី ៧ ទំព័រ ៤៤៥ ហ្វាត្វាស្ត្រី ១៧៨០; សៀវភៅ វ៉ាសាអ៊ីល អាល់-ស្លីអ៊ាស្តុំ (وَسَائِلُ الشَّيْبَعَةِ) ជុំទី ១៥ ទំព័រ ១៦៥ ហ្វាត្វាស្ត្រី ១ ។

179. رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ : طَهَّرُوا أَوْلَادَكُمْ يَوْمَ السَّبْعِ فَإِنَّهُ أَطْيَبُ وَ أَطْهَرُ وَ أَسْرَعُ لِنَبَاتِ اللَّحْمِ وَ إِنَّ الْأَرْضَ تَنْجَسُ مِنْ بَوْلِ الْأَعْلَفِ أَرْبَعِينَ صَبَاحًا . (الكافي ، الجزء ٦ ، الصفحة ٣٥)

180. الإمام الصادق عليه السلام: اخْتَبُوا أَوْلَادَكُمْ لِسَبْعَةِ أَيَّامٍ فَإِنَّهُ أَطْهَرُ وَ أَسْرَعُ لِنَبَاتِ اللَّحْمِ وَ إِنَّ الْأَرْضَ لَتَكْزُرُهُ بَوْلُ الْأَعْلَفِ. (الكافي ، الجزء ٦ ، الصفحة ٣٤)

181. عنه عليه السلام: خِتَانُ الْعُلَامِ مِنَ السُّنَّةِ، وَ خَفْضُ الْجَوَارِي لَيْسَ مِنَ السُّنَّةِ. (الكافي ، الجزء ٦ ، الصفحة ٣٧)

182. كتاب من لا يحضره الفقيه عن مرزم بن حكيم الازدي عن الإمام الصادق عليه السلام- فِي الصَّبِيِّ إِذَا حُتِّنَ، قَالَ-: يَقُولُ:

اللَّهُمَّ هَذِهِ سُنَّتُكَ، وَ سُنَّتُ نَبِيِّكَ صَلَوَاتِكَ عَلَيْهِ وَ آلِهِ، وَ آتِبَاعٍ مِنَّا لَكَ وَ لِنَبِيِّكَ، بِمَشِيَّتِكَ وَ بِإِرَادَتِكَ وَ قَضَائِكَ؛ لِأَمْرٍ أَنْتَ أَرَدْتَهُ، وَ قَضَاءِ حَتْمَتِهِ، وَ أَمْرٍ أَنْفَذْتَهُ، فَأَدِّقْهُ حَرَّ الْحَدِيدِ فِي خِتَانِهِ وَ حِجَامَتِهِ لِأَمْرٍ أَنْتَ أَعْرَفُ بِهِ مِنِّي، اللَّهُمَّ فَطَهِّرْهُ مِنَ الذُّنُوبِ، وَ زِدْ فِي عُمُرِهِ، وَ ادْفَعْ الْآفَاتِ عَن بَدَنِهِ، وَ الْأَوْجَاعَ عَن جِسْمِهِ، وَ زِدْهُ مِنَ الْغِنَى، وَ ادْفَعْ عَنهُ الْفَقْرَ، فَإِنَّكَ تَعْلَمُ وَ لَا نَعْلَمُ.

وَ قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ: أَيُّ رَجُلٍ لَمْ يَغْلُهَا عِنْدَ خِتَانِ وَكَلِدِهِ فَلْيَغْلُهَا عَلَيْهِ مِنْ قَبْلِ أَنْ يَحْتَلِمَ، فَإِنْ قَالَهَا كُفِيَ حَرَّ الْحَدِيدِ مِنْ قَتْلِ أَوْ غَيْرِهِ. (من لا يحضره الفقيه ، الجزء ٣ ، الصفحة ٤٨٨)

183. الكافي عن علي بن يقطين: سألت أبا الحسن عليه السلام عن ختان الصبي لسبعة أيام؛ من السنة هو أو يؤخر؟ وأيهما أفضل؟ قال: لسبعة أيام من السنة، وإن أجز فلا بأس.
(الكافي , الجزء ٦ , الصفحة ٣٦ . تهذيب الأحكام , الجزء ٧ , الصفحة ٤٤٥)

ព្រមនឹងពេលដែលពិភពលោកទាំងមូល ប្រយុទ្ធទល់នឹងទង្វើដូនតាក្រៅសាសនានេះ ដែលបំផ្លិចបំផ្លាញខ្លួនស្រ្តីនោះ អស់លោកមេនិកាយអ៊ីស្លាម អាស្ក់លុល-ស៊ុនណាស្ក់មួយចំនួន គាំទ្រការប្រព្រឹត្តិកាយរិកលទៅលើស្រ្តី ដោយឆ្លើយដោះសាថាទង្វើនេះជាទំនៀមរបស់ព្រះសាស្តា صل الله عليه وآله وسلم ខណៈ ដែលព្រះសាស្តា صل الله عليه وآله وسلم និងព្រះរាជបុត្ររាជនគ្គា عليهم السلام ព្រះអង្គ صل الله عليه وآله وسلم បានចែង ច្បាស់ថាវាមិនមែនស៊ុណាស្ក់ទេនោះក៏ដោយ ។ អស់លោកចំពូកនេះតាំង ខ្លួនជាអ្នកតាមព្រះសាស្តា صل الله عليه وآله وسلم តែអនុវត្តិផ្ទុយពីព្រះបណ្តាំព្រះអង្គ صل الله عليه وآله وسلم ។ ធ្វើ បែបនេះបានសេចក្តីថាអស់លោកទាំងនោះជាន់ឈ្លីតម្លៃស្រ្តី មានបំណង នាំទុក្ខមកឲ្យរាជរដ្ឋាភិបាលខ្មែរ ។ យោលតាមច្បាប់ព្រហ្មទណ្ឌ បុគ្គលណា ប្រព្រឹត្តិអំពើកាយរិកលដល់ស្រ្តី ជាពិសេសក្មេងស្រី បុគ្គលរងទណ្ឌកម្ម ជាប់ពន្ធនាគារដល់ទៅ ១៥ ឆ្នាំនិងត្រូវពិន័យប្រាក់ដល់ទៅ ១៥០ ០០០ ដុល្លារដោយយោលទៅតាមប្រទេស ។